

ភ្លើងឆេះព្រៃអាចចាប់ផ្តើមមួយរំពេចដោយគ្មានឲ្យសញ្ញាដឹងមុន។ ការដឹងថាអ្វីខ្លះដែលគេអាចរំពឹងថានឹងកើតឡើង ហើយនិងមានផែនការណ៍ថាអ្នកនឹងធ្វើអ្វីខ្លះ អាចជួយអ្នកក្នុងការទប់ទល់ប្រសិនបើអ្នកទទួលរងគ្រោះនោះ។

CFS (សេវាពន្លត់ភ្លើងនៅជនបទ) មានផ្តល់ផែនការណ៍ 5 នាទីក្នុងការពន្លត់ភ្លើងឆេះព្រៃដែលផែនការណ៍នោះអាចបំពេញក្នុង 3 ដំណាក់ដោយងាយ។ ចូរប្រើផែនការណ៍នេះប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលអាចមានភ្លើងឆេះព្រៃ ឬក៏អ្នកនឹងត្រូវបើកបរកាត់តំបន់ដែលអាចមានភ្លើងឆេះព្រៃ ឬទៅលេងអ្នកណាម្នាក់នៅតំបន់ដែលអាចមានភ្លើងឆេះព្រៃ។

ចំពោះអត្ថបទបកប្រែនៃសេចក្តីណែនាំអំពីភ្លើងឆេះព្រៃដែលស្រួលអាន សូមចូលទៅ

<https://cfs.sa.gov.au/about/publications/easy-english-other-languages/>

មុនចូលដល់រដូវភ្លើងឆេះព្រៃ វាជាការសំខាន់ដែលអ្នកត្រូវរៀបចំទ្រព្យសម្បត្តិ និងគ្រួសាររបស់អ្នក។

- ត្រូវដឹងអំពីកម្រិតហានិភ័យនៃភ្លើងឆេះព្រៃ និងប្រវត្តិនៃតំបន់ដែលអ្នករស់នៅ ធ្វើការ និងធ្វើដំណើរក្នុង។
- ត្រូវដឹងអំពីចំណាត់ថ្នាក់ប្រចាំថ្ងៃនៃគ្រោះអគ្គិភ័យ ហើយនិងតើអ្នករស់នៅក្នុងតំបន់ណាមួយដែល ហាមដុតភ្លើង <https://cfs.sa.gov.au/warnings-restrictions/restrictions/australian-fire-danger-ratings/> <https://cfs.sa.gov.au/warnings-restrictions/restrictions/total-fire-bans-ratings/>
- ចូរធ្វើផែនការណ៍អំពីអ្វីដែលអ្នកនឹងធ្វើ និងទីណាដែលអ្នកត្រូវទៅនៅពេលមានភ្លើងឆេះព្រៃ ឬក៏នៅថ្ងៃដែលមានគ្រោះដោយសារកំដៅឡើងខ្ពស់ស្រួតស្រាប
- ត្រូវដឹងអំពីទីកន្លែងណាដែលមានសុវត្ថិភាព (ពីអគ្គិភ័យ) ជាងនិងនៅជិតជាងគេ និងទីកន្លែងសម្រាប់គេចខ្លួនចុងក្រោយពីអគ្គិភ័យ ហើយនិងរៀបចំប្រើវា <https://cfs.sa.gov.au/plan-prepare/before-a-fire-be-prepared/bushfire-safer-places/>
- ត្រូវដឹងរបៀបចូលយកព័ត៌មានអំពីគ្រោះអាសន្ន ដូចជាតាមរយៈគេហទំព័រ CFS <https://cfs.sa.gov.au/warnings-restrictions/warnings/current-warnings/>, វីទេអូ 891AM របស់ ABC នៅ Adelaide, បណ្តាញសង្គម, ខ្សែទូរស័ព្ទហត់សលេខ 1800 362 361, និងកម្មវិធីទូរស័ព្ទ Alert SA phone app.
- ចូរនិយាយជាមួយមិត្តភក្តិ បងប្អូននិងអ្នកជិតខាងអំពីផែនការណ៍ទាំងឡាយរបស់អ្នក
- ចូរធ្វើផែនការណ៍ថាអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកស្ថិតនៅកន្លែងធ្វើការ ឬក៏ពុំធ្វើដំណើរនៅថ្ងៃដែលមានហានិភ័យខ្ពស់ ឬក្នុងពេលមានភ្លើងឆេះព្រៃ
- ចូរអាន CFS [ការណែនាំសម្រាប់អ្នកអំពីសុវត្ថិភាពនាពេលភ្លើងឆេះព្រៃ](#), ឬ [ការណែនាំដែលស្រួលអាន](#) ឬចូលរួមក្នុងពិធីជាមួយនិង CFS <https://cfs.sa.gov.au/events/events/all-events/>

ដើម្បីត្រៀមខ្លួនអ្នកនិងទ្រព្យសម្បត្តិរបស់អ្នក CFS ស្នើដូចតទៅនេះ ៖

- ត្រូវដឹងអំពីហានិភ័យនៃភ្លើងឆេះព្រៃចំពោះទ្រព្យសម្បត្តិរបស់អ្នក (អ្នកអាចប្រើ CFS' [Household self-assessment tool](#))
- យកចេញវត្ថុទាំងឡាយនៅជុំវិញផ្ទះដែលអាចឆេះ ដូចជាដុំបំបើង ឈើ តុទូក្រៅផ្ទះ
- បង្កើតលំហដែលអាចការពារបានដោយគ្រប់គ្រងរុក្ខជាតិក្នុងចម្ងាយ 20 ម៉ែត្រផ្ទះរបស់អ្នក។
អ្នកអាចធ្វើដូច្នោះដោយកំចាត់មែកឈើដែលសំយុងមកទាប បោសសំអាតស្លឹកចេញ និងរក្សាស្មៅឲ្យនៅខ្លីៗ
កាត់ចេញដើមឈើដែលទ្រោបលើ ឬប៉ះផ្ទះរបស់អ្នក។
- បិទប្រហោងផ្ទះកុំឲ្យកំទេចភ្លើងចូលបាន ៖ ផ្ចិតប្រហោងនិងផ្ទៃនៅក្រោមផ្ទះ យ៉ាងផ្ទះ ជួសជុលក្បឿងដែលរង្ហើ ឬ
ប្រហោងក្នុងដំបូល គ្របបង្អួច ប្រហោង និងបំពង់ខ្យល់ដោយប្រើសំណាញាសរសៃឆ្មារៗ
ជួសជុលឬបំពេញកន្លែងកាច់ជ្រុង និងកន្លែងប្រេះដែលស្លឹកឈើឬកំទេចភ្លើងអាចប្រមូលផ្តុំ។
- យកស្លឹកឈើចេញពីទ
- ពិនិត្យមើលនិងជួសជុលគ្រប់ឧបករណ៍ទាំងអស់រួមទាំងប្រដាប់កាត់ស្មៅ ម៉ាស៊ីនបូមទឹក ឧបករណ៍ស្រោចទឹក
ហើយនិងប្រដាប់បាញ់ពន្លត់ភ្លើង។
- ពិនិត្យមើលថាសេវាធានារ៉ាប់រងរបស់អ្នកនៅតែគ្រប់គ្រាន់ឬអត់
- រៀបចំ / ពិនិត្យមើលប្រដាប់ប្រដាសង្គ្រោះបន្ទាន់របស់អ្នក (សូមមើលផ្នែកប្រដាប់ប្រដា)
- ពិនិត្យឡើងវិញ ធ្វើឲ្យមានបច្ចុប្បន្នភាព ហើយនិងហាត់ប្រើផែនការណ៍ "ធ្វើឲ្យនៅរស់រានមានជីវិត"
ក្នុងគ្រាមានភ្លើងឆេះព្រៃ។

ដើម្បីមើលសារនេះ ឬព័ត៌មានពាក់ព័ន្ធដទៃ សូមចូលទៅ
cfs.sa.gov.au
 គាំពារដោយ Multicultural Communities Council of SA

